



សេចក្តីជូនដំណឹងពីសាលាបឋម  
សិក្សាសម្រាប់ខែធ្នូ  
ឆ្នាំ២០១៩

រំលឹក៖ ៤  
បោះផ្សាយលើកទី៥



# អន្តរជាតិសិក្សាសិល្បៈ សិល្បៈ សិល្បៈ សិល្បៈ International School of Siem Reap



## ព័ត៌មានពីសាលាបឋមសិក្សាសម្រាប់ខែ ធ្នូ ឆ្នាំ២០១៩



### កម្មវិធី Christmas Concert នៅសាលាបឋមសិក្សា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩

សាលាបឋមសិក្សា ISSR នឹងរៀបចំកម្មវិធី Christmas Concert នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទី ព្រឹក។ យើងខ្ញុំទាំងអស់គ្នាសង្ឃឹមថាលោក-លោកស្រីនឹងអញ្ជើញចូលរួមមើលការសម្តែងរបស់សិស្សានុសិស្សក្នុងថ្ងៃកម្មវិធី។ មុន Christmas Concert មកដល់សិស្សានុសិស្សបានកំពុងតែខិតខំហ្វឹកហ្វាត់ជាខ្លាំងក្រោមការដឹកនាំរបស់លោកគ្រូ អ្នកគ្រូ។

កម្មវិធី Christmas Concert នឹងចាប់ផ្តើមនៅវេលាម៉ោង៩:០០នាទីព្រឹក ប៉ុន្តែសិស្សានុសិស្សទាំងអស់ត្រូវមកសាលាដូចធម្មតាគឺម៉ោង៧:៥៥ នាទី។ បន្ទាប់ពីការសម្តែងចប់លោកគ្រូ អ្នកគ្រូនឹងដឹកនាំសិស្សទាំងអស់មកកន្លែងរង់ចាំ ដូចនេះលោក-លោកស្រីអាចទទួលបានកូនៗនៅទីនោះបាន។ សិស្សានុសិស្សទាំងអស់គឺមិនត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះមុនកម្មវិធីបញ្ចប់។ សាលានឹងឈប់សម្រាកបន្ទាប់ពីកម្មវិធី Christmas Concert ត្រូវបានបញ្ចប់។

### លទ្ធផលសិក្សា និងជំនួយមាតាបិតា អាណាព្យាបាលសិស្ស

លទ្ធផលសិក្សាក្នុងត្រីមាសទី១ គឺបង្ហាញថាសិស្សានុសិស្សទាំងអស់ ធ្វើបានល្អ។ លោកគ្រូ អ្នកគ្រូមានការភ្ញាក់ផ្អើលខ្លាំងចំពោះលទ្ធផលសិក្សាក្នុងត្រីមាសដំបូងនេះ។ ទោះជាយ៉ាងនេះក្តី នាងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរដល់មាតាបិតា អាណាព្យាបាលសិស្សដែលយកចិត្តទុកដាក់នាំកូនៗមកសាលាបានទានពេលវេលា។ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ នេះគឺជាការណាត់ជួបមាតាបិតាអាណាព្យាបាលលើកទី១ ហើយទទួលបានផលវិជ្ជមានច្រើន។ នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់លោក-លោកស្រីដែលបានអញ្ជើញមកជួបលោកគ្រូ អ្នកគ្រូបានទានពេលវេលា។ លោកគ្រូ អ្នកគ្រូទាំងអស់ពិតជាមានភាពរីករាយណាស់ ពេលដែលបានជួបជជែកផ្ទាល់ជាមួយលោក-លោកស្រី ពិសេសគឺមានឱកាសបានពិភាក្សាអំពីការសិក្សារបស់កូនៗ។

សូមលោក-លោកស្រីពិនិត្យរបាយការណ៍សិក្សារបស់កូនៗដែលលោកគ្រូ អ្នកគ្រូបានសរសេរនឹងបានប្រគល់ជូន ប្រសិនបើលោក-លោកស្រីពុំទទួលបាននៅរបាយការណ៍លទ្ធផលសិក្សានោះទេ សូមធ្វើការទំនាក់ទំនងមកការិយាល័យរដ្ឋបាលដើម្បីទទួលយករបាយការណ៍។

### ក្រុមកីឡាបាល់ទាត់ ISSR

កាលពីពេលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកាកន្លងទៅ សាលាអន្តរជាតិ ISSR បឋមសិក្សាបានបង្កើតក្រុមបាល់ទាត់ដែលមានអាយុក្រោម១០ឆ្នាំ និងក្រោម១២ ឆ្នាំ។ ក្រុមបាល់ទាត់សាលា ISSR បានចូលរួមប្រកួតក្នុងកម្មវិធី Stormers FC Christmas Cup ជាលើកដំបូង ហើយក៏ជាការប្រកួតដ៏ស្វាហាប់មួយផងដែរ។ ក្នុងកម្មវិធីនេះគឺមានក្រុមកីឡាករដ៏ពូកែៗចូលរួមទោះជាយ៉ាងនេះក្តីក្រុមបាល់ទាត់ ISSR តែងតែធ្វើបានល្អពីដំណាក់កាលមួយទៅដំណាក់កាលមួយ។ សូមអរគុណដល់លោកគ្រូ Glen ដែលបានជួយបង្ហាត់បង្ហាញកីឡាករបាល់ទាត់ទាំងអស់ និងអរគុណដល់អ្នកគ្រូ Bernadette ដែលបានចូលរួមជួយចាត់ចែងនៅក្នុងថ្ងៃប្រកួត។



**ថ្ងៃឈប់សម្រាក**  
Christmas ៖ សម្រាកពីថ្ងៃទី ២៣ ខែធ្នូ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។  
**កម្មវិធី Christmas Concert**  
រៀបចំឡើងនៅថ្ងៃសុក្រ ទី ២០ ខែធ្នូ ឆ្នាំ២០១៩  
លោក-លោកស្រីនឹងក្រុមគ្រូសារអាចអញ្ជើញចូលរួមបានទាំងអស់គ្នា!

សាលាអន្តរជាតិ ISSR តម្រូវឱ្យសិស្សានុសិស្សទាំងអស់ញ៉ាំអាហារសម្រន់ណាដែលមានជាសុភាពតែប៉ុណ្ណោះ។ សូមលោក-លោកស្រីផ្តល់នូវ អាហារសម្រន់ណាដែលមានជាសុភាពដល់កូនៗ ពេលយកមកសាលារៀន។



*We are one,  
But we are many.*

### ការសិក្សាបន្ថែមម៉ោង

ការសិក្សាបន្ថែម (After school club) គឺបានបញ្ចប់សម្រាប់ត្រីមាសនេះ តែនឹងចាប់ផ្តើមឡើងវិញនៅក្នុងខែមករា ឆ្នាំ២០២០ ខាងមុខ ។ សម្រាប់ព័ត៌មានលម្អិតសាលានឹងផ្ញើរលិខិតជូនដល់លោក-លោកស្រីក្រោយពីចូលរៀនវិញនៅសប្តាហ៍ដំបូង ។ ការសិក្សាបន្ថែមម៉ោងនឹងមានមុខវិជ្ជាថ្មីៗសម្រាប់លោក-លោកស្រីជ្រើសរើសទៅតាមចំណង់ចំណូលចិត្តដែលកូនៗចង់សិក្សា ។ នាងខ្ញុំសូមថ្លែងអំណរគុណផងដែរ ដល់លោកគ្រូអ្នកគ្រូ ដែលបានរៀបចំមេរៀន បង្រៀន លើមុខវិជ្ជាបន្ថែមមកក្នុងត្រីមាសនេះ ហើយនាងខ្ញុំសង្ឃឹមថាវគ្គសិក្សាក្នុងឆ្នាំ២០២០ ខាងមុខនឹងកាន់តែមានការចាប់អារម្មណ៍បន្ថែមទៀត ។

### កម្មវិធីថតរូបប្រចាំឆ្នាំ ថ្ងៃទី២២ និងថ្ងៃទី២៣ ខែមករា

រៀងរាល់ឆ្នាំសាលាតែងតែរៀបចំកម្មវិធីថតរូបជុំគ្នាដែលតម្រូវសិស្សានុសិស្សទាំងអស់ចូលរួម ។ កម្មវិធីថតរូបជុំគ្នានឹងធ្វើឡើងចំនួន២ថ្ងៃ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។ សូមលោក-លោកស្រីឲ្យកូនៗស្លៀកឯកសណ្ឋានសាលាឲ្យបានត្រឹមត្រូវក្នុងថ្ងៃទី២២ និងទី២៣ ខែមករា ឆ្នាំ២០២០ កុំអាកខានឡើយ ។ **បញ្ជាក់៖** សិស្សានុសិស្សដែលប្តូរម៉ោងអប់រំកាយក្នុងថ្ងៃថតរូបក៏តម្រូវឲ្យស្លៀកឯកសណ្ឋានសាលាផងដែរ ។ បន្ទាប់ពីថតរូបរួចរាល់ ផ្នែករដ្ឋបាលនឹងផ្តិតហើយលោក លោកស្រីអាចទំនាក់ទំនងមកកាន់ការិយាល័យបេសិសដាលោក-លោកស្រីមានចំណាប់អារម្មណ៍ចង់ទិញរូបថត ។

### កម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំ

កម្មវិធីការដាក់តាំងលក់ដើម្បីសប្បុរសធម៌ (School Fair) ប្រចាំឆ្នាំនឹងធ្វើឡើងក្នុងខែមីនា ឆ្នាំ២០២០ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ។ ឆ្នាំនេះនាងខ្ញុំសូមគោរពអញ្ជើញលោក-លោកស្រីសហគ្រិន អាជីវករ មាតាបិតា ដែលមានអាជីវកម្មនានា ចូលរួមក្នុងកម្មវិធីដើម្បីដាក់តាំងលក់ផលិតផលនានាឲ្យបានច្រើនកុះករ ។ ប្រសិនបើលោក-លោកស្រីមានចំណាប់អារម្មណ៍ដើម្បីចូលរួមក្នុងកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំរបស់សាលា សូមធ្វើការទំនាក់ទំនងមកការិយាល័យរដ្ឋបាលដើម្បីទទួលបានព័ត៌មានបន្ថែម ។

### ខំចិត្តនិងការផ្តល់ថ្នាំសង្កត់នៅសាលា

សាលាអន្តរជាតិ ISSR គឺតែងតែផ្តោតសំខាន់សម្រាប់សុខភាពកូនៗ ដូចនេះប្រសិនបើលោក-លោកស្រីគិតថាកូនៗពុំទាន់ជាស្រួលបូល នៅឡើយ ហើយមានសភាពក្តៅខ្លួន រីលមុខ ឬក្អក សូមកុំឲ្យកូនៗមកសាលា តែត្រូវព្យាបាលកូនៗរហូតបានជាសះស្បើយជាមុនសិន ។ ប្រសិនបើកូនៗករណីដែលសាលាដឹងថាកូនៗហាក់មានសភាពមិនស្រួលខ្លួន នោះផ្នែករដ្ឋបាលនឹងធ្វើការទំនាក់ទំនងមកកាន់លោក-លោកស្រីដើម្បីឲ្យយកកូនត្រឡប់មកគេហដ្ឋានវិញ ។ ប្រសិនបើកូនៗលោក-លោកស្រីពុំទាន់ជាសះស្បើយពីដំបូងហើយមកសាលា នោះសាលាមិនអាចទទួលខុសត្រូវចំពោះថ្នាំសង្កត់ឬអាចមើលថែពួកគាត់បានឡើយ ។ ចំពោះចំណាត់ការម្តងម្កាលដែលលោក-លោកស្រីត្រូវការជំនួយគឺអាចធ្វើការទំនាក់ទំនងមករដ្ឋបាលផ្ទាល់ ។ **បញ្ជាក់៖** ថ្នាំសង្កត់ដែលលោក-លោកស្រីមានបំណងចង់ឲ្យកូនៗញាំសូមសរសេរនិងបិទឈ្មោះឲ្យបានច្បាស់លាស់ ហើយត្រូវផ្តល់ទុកនៅដាក់ការិយាល័យតែប៉ុណ្ណោះ ។ សិស្សគឺមិនអនុញ្ញាតឲ្យយកថ្នាំសង្កត់មកញាំនៅបន្ទប់សាលាឡើយ ។ រាល់ការញាំថ្នាំគឺសុទ្ធតែត្រូវបានសរសេរកត់ត្រា ហើយរក្សាទុកនៅដាក់ការិយាល័យរដ្ឋបាល ។



សិស្សថ្នាក់ទី២កំពុងតែស្វែងយល់អំពីការសង្គ្រោះបឋមជាមួយលោកគ្រូ Greg ។ នេះជាចំណេះដឹងចម្បងមួយដ៏សំខាន់សម្រាប់ពួកគាត់ ។



សិស្សថ្នាក់ Nursery កំពុងតែសិក្សាអំពីកំពស់ ដោយពួកគេរៀនបង្កើតអាគារ ។


**កម្មវិធីកីឡាប្រចាំឆ្នាំក្នុងខែកុម្ភៈ ឆ្នាំ២០២០**

- ថ្នាក់ Nursery & Rec 1: ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០
- ថ្នាក់ Rec 2 & ថ្នាក់ទី១: ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០
- ថ្នាក់ទី២ ដល់ថ្នាក់ទី៦: ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០

**ដំបូន្មន៍**  
សិស្សទាំងអស់ចាំបាច់ត្រូវមានដំបូន្មន៍មួយដែលមានគុណភាពល្អសម្រាប់យកមកសាលា ។ **ដំបូន្មន៍ប្រភេទកែវគីមីអនុញ្ញាតឲ្យយកមកសាលាទេ** ។ ដើម្បីសុវត្ថិភាពដល់កូនៗរបស់លោក លោកស្រីទាំងអស់គ្នា ។

**បំណ្លាស់គោលនយោបាយកម្ពុជានុរាជ្យ**  
សូមលោក-លោកស្រីពាក់កាតសំគាល់មុនចូលក្នុងបរិវេណសាលា ។ មានបំណ្លាប្រកាសសម្រាប់គឺដើម្បីរក្សាឲ្យបាននូវស្ថេរភាព សុវត្ថិភាពដល់កូនៗលោក-លោកស្រី ។ សូមអរគុណ!

**លទ្ធផលសិក្សា & ជំនួបមាតាបិតា សិស្សលើកទី២**  
លទ្ធផលសិក្សា & ជំនួបមាតាបិតា សិស្សលើកទី២ នឹងប្រព្រឹត្តិ ទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ។



**យើងខ្ញុំសូមជូនពរលោក-លោកស្រី ស៊ីរីមង្គល វិបុលសុខ មហាប្រសើរ នឹងចម្រើនរុងរឿងក្នុងឆ្នាំថ្មី!**

**បំណង**  
របាយការណ៍ប្រចាំខែរបស់លោកគ្រូអ្នកគ្រូពីសកម្មភាពក្នុងថ្នាក់នឹងមិនបន្តច្រើនចេញជាក្រដាសទៀតទេ ។ លោកគ្រូ អ្នកគ្រូនឹងដាក់ចូលក្នុង Class Dojo, ក្នុងគេហទំព័រសាលា ព្រមទាំងបិទលើក្តារខ្សែខាងមុខទ្វារតែប៉ុណ្ណោះ ។

**កម្មវិធី Star of the Month**  
សូមលោក-លោកស្រីញើញចូលរួមនៅពេលព្រឹកវេលាម៉ោង៨:០០ នាទី៖  
- ថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ថ្នាក់ Nursery ដល់ថ្នាក់ ទី១ (ថ្នាក់ទី១B ធ្វើការសម្តែង)  
- ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ថ្នាក់ទី២ ដល់ថ្នាក់ទី៦ (ថ្នាក់ទី ៣B ធ្វើការសម្តែង)  
សិស្សទាំងអស់កំពុងតែអនុវត្តន៍ការសម្តែងរបស់ពួកគេប្រកបដោយកិត្តិយសដើម្បីសម្តែងជូនលោក-លោកស្រីកម្សាន្ត ។